




អ៊ិនធើណេសិណាល ស៊ូល អិហ្វ សៀមរាប
International School of Siem Reap

ព័ត៌មានអំពីសាលាបឋមសិក្សាប្រចាំខែវិច្ឆិកា និងខែធ្នូឆ្នាំ២០២១

ការប្រជុំរវាងលោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស

សប្តាហ៍នេះសាលានឹងរៀបចំការប្រជុំរវាងលោកគ្រូ អ្នកគ្រូ និងលោក លោកស្រី ពីលទ្ធផលសិក្សាប្រចាំឆមាសទី១របស់កូនៗដែលនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ នៅថ្ងៃចន្ទ ទី០៦ ដល់ថ្ងៃពុធទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះមានសារសំខាន់ណាស់ ហើយក៏ជាឱកាសដែលលោក លោកស្រីសួរសំណួរដល់លោកគ្រូ អ្នកគ្រូ បន្ទុកថ្នាក់របស់ពួកគេករណីមានចម្ងល់ណាមួយ និងបានជ្រាបបន្ថែមពីលទ្ធផលសិក្សារបស់ពួកគេផងដែរ។ យើងខ្ញុំសូមអរគុណដល់លោក លោកស្រីដែលបានធ្វើការណាត់ជួប។ ចំពោះលោក លោកស្រីដែលមិនទាន់បានធ្វើការណាត់ជួបជាមួយលោកគ្រូ អ្នកគ្រូនៅឡើយ សូមធ្វើការទំនាក់ទំនងមកការិយាល័យរដ្ឋបាលដើម្បីធ្វើការរៀបចំជូនជាបន្តបន្ទាប់។ **បញ្ជាក់៖** សូមលោក លោកស្រីអញ្ជើញមកឲ្យបានមុនម៉ោងនៃការណាត់ជួប ឬទាន់ពេលវេលា។ **សូមអរគុណ!**



អបអរសាទរដល់សិស្សឆ្នើមប្រចាំខែធ្នូ (Stars of the Month) ពួកគេបានខិតខំប្រឹងប្រែង និងបានក្លាយជាសិស្សកំរូដ៏ល្អប្រចាំសាលាISSR!

December

Stars of the Month



ការប្រើប្រាស់កាតសម្គាល់ខ្លួនក្នុងបរិវេណសាលា

ដើម្បីរក្សាសុវត្ថិភាពដល់កូនៗសិស្សានុសិស្ស សូមលោក លោកស្រី ធ្វើការពាក់កាតសម្គាល់ខ្លួនរៀងរាល់ពេលមកទទួលកូនៗពីសាលា។



ClassDojo



អន្តរជាតិសាលាសិស្ស សួល អង្ស សៀមរាប
International School of Siem Reap

ព័ត៌មានអំពីសាលាបឋមសិក្សាប្រចាំខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១

សូមស្វាគមន៍ចំពោះបុគ្គលិកចូលបំរើការងារថ្មីនៅសាលាអន្តរជាតិISSR:

លោកគ្រូ Chema ជាគ្រូបង្រៀនមុខវិជ្ជា ភ្លេង និងមានបទពិសោធន៍បង្រៀនជា ច្រើនឆ្នាំ។ គាត់មកពីប្រទេសមីចស៊ីកូ។



អ្នកគ្រូ Janica មានបទពិសោធន៍ បង្រៀនក្មេងជាច្រើនឆ្នាំ។ គាត់មកពី ប្រទេសហ្វីលីពីន។



អ្នកគ្រូវ៉ាស៊ី ជាជំនួយការគ្រូបង្រៀន ប្រចាំថ្នាក់ទី៤។ គាត់មានបទ ពិសោធន៍បង្រៀន និងធ្វើការជាមួយ យក្មេងៗជាច្រើនឆ្នាំ។



បន្ទាប់ពីកូនៗបានសម្រាកលំហែកាយ វិស្សមកាល សាលានឹងរៀបចំកម្មវិធី Class Dojo ដើម្បីធ្វើការទំនាក់ ទំនងជាមួយលោក លោកស្រីដែលជា មាតាបិតាសិស្សឡើងវិញ។

ការប្រើប្រាស់Class Dojo ជា មធ្យោបាយដ៏ល្អមួយក្នុងការចែករំលែក ព័ត៌មានថ្មីៗពីការសិក្សារបស់កូនៗក្នុង ថ្នាក់រៀន។ ប្រសិនបើលោក លោកស្រី មិនទាន់បានចុះឈ្មោះបង្កើតClass Dojoទេ លោកគ្រូ អ្នកគ្រូនឹងធ្វើទិស្វយ ជូនលោក លោកស្រីដើម្បីចុះឈ្មោះ។

ក្នុង Class Dojo លោក លោកស្រីក៏ អាចបានឃើញពីសកម្មភាពសិក្សារបស់ កូនៗថ្មីៗ។ លោកគ្រូអ្នកគ្រូនឹងធ្វើការធ្វើ ព័ត៌មានប្រចាំខែ ឬព័ត៌មានថ្មីៗក្នុង ថ្នាក់រៀន។

សាលាបានរៀបចំបែបបទនៃការសុំច្បាប់ឈប់សម្រាករបស់កូនៗ សិស្សានុសិស្ស ពេលមានធុរៈចាំបាច់ ហើយបែបបទនេះបានធ្វើជូនលោក លោកស្រី តាមកម្មវិធីតេឡេក្រាម (Telegram) រួចរាល់ហើយដែរ។ វត្តមានសិក្សាកូនៗក្នុងថ្នាក់រៀនគ្រប់មេរៀនពិតជាសំខាន់ ហើយអាចជួយដល់ពួកគេទទួលបាន លទ្ធផលសិក្សាល្អនៅចុងឆ្នាំសិក្សា។ អ្នកអវត្តមាន អាចបង្កការលំបាកដល់ លោកគ្រូ អ្នកគ្រូដែលត្រូវជួយបំប៉នបន្ថែមបង្ការកុំឱ្យសិស្សប្រឡងធ្លាក់លើមុខ វិជ្ជាណាមួយនៅចុងឆ្នាំ។ កំឡុងពេលវិស្សមកាល សាលាជំរុញ និងលើកទឹកចិត្តដល់លោក លោកស្រីរៀបចំគម្រោងឈប់សម្រាក លំហែរតាមលទ្ធភាព របស់លោក លោកស្រីដូចបានកំណត់ក្នុងប្រតិទិនសិក្សាប្រចាំឆ្នាំ។ ការអវត្តមានសិក្សាគ្មានច្បាប់ច្រើនដង អាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលសិក្សារបស់ សិស្ស ឬអាចឈានដល់ការរៀន ត្រួតថ្នាក់ និងខានដល់លោក លោកស្រីដែលត្រូវអញ្ជើញមកប្រជុំជាមួយគ្រូបង្រៀនថ្នាក់ ដើម្បីពិភាក្សា និងរកវិធី សាស្ត្រ ជួយដល់ពួកគេ។ អវត្តមានដោយមានច្បាប់ (ករណីសំខាន់ក្នុងក្រុមគ្រួសារឬចូលរួមកម្មវិធីបុណ្យទានផ្សេងៗដែលមាន គម្រោងទុកមុន) សូមលោក លោកស្រីជួយបំពេញពាក្យសុំច្បាប់សម្រាប់កូនៗ និងផ្តល់ព័ត៌មានមកការិយាល័យ រដ្ឋបាលឲ្យបានលម្អិតមុនពួកគេឈប់សម្រាក។ នៅសល់តែ២សប្តាហ៍ ប៉ុណ្ណោះសិស្សានុសិស្សនឹងដល់ថ្ងៃសម្រាកវិស្សមកាល សង្ឃឹមថាពួកគេនៅតែបន្តមានវត្តមានក្នុងថ្នាក់រៀន១០០%ដូចធម្មតា។

គួរឲ្យសោកស្តាយនៅឆ្នាំសិក្សានេះ ដើម្បី រក្សាសុវត្ថិភាពសាលាមិនបានរៀបចំកម្ម វិធីសម្តែងប្រចាំឆ្នាំក្នុងឱកាសបុណ្យណូ អែលទេ។ យើងខ្ញុំសង្ឃឹមថាពេលវេលាដ៏ ល្អបំផុតនឹងរៀបចំកម្មវិធីនេះនៅខែមិថុនា ចុងឆ្នាំសិក្សាជំនួសវិញ។



សិស្សានុសិស្សនឹងសប្បាយរីករាយជាមួយមិត្តរួមថ្នាក់ លោកគ្រូ អ្នកគ្រូរបស់ពួកគេក្នុង ពិធីបុណ្យណូអែលដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រទី១៧ ខែធ្នូ ឆ្នាំ២០២១ (ផ្នែក កម្មវិធីអន្តរជាតិ)។ ការស្លៀកពាក់ឯកសណ្ឋាន គឺសាលាមិនតម្រូវទេនៅថ្ងៃនោះ ពួកគេ អាចស្លៀកពាក់ដែលមើលទៅសមរម្យដើម្បីចូលរួមលេងលែងកម្សាន្ត និងទទួលទាន អាហារសាមគ្គីរៀងៗខ្លួន។
បញ្ជាក់: កម្មវិធីនឹងត្រូវចប់វេលាម៉ោង១២.០០ថ្ងៃត្រង់ សម្រាប់ព័ត៌មានបន្ថែមលើ អាហារដែលមានសុវត្ថិភាព សាលានឹងផ្តល់ព័ត៌មានជូនលោក លោកស្រីពេលក្រោយ។

សាលានឹងចាប់សម្រាកវិស្សមកាលនៅថ្ងៃសុក្រទី១៧ ខែធ្នូ វេលាម៉ោង ១២.០០ថ្ងៃត្រង់ ហើយត្រូវចូលរៀនវិញនៅថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២។ យើងខ្ញុំសង្ឃឹមថា លោក លោកស្រី កូនៗនិងក្រុមគ្រួសារបានរីករាយក្នុងថ្ងៃឈប់សម្រាកនេះ។

